


*Handwritten:* 12-21-59

THE APPLICATION OF R & G DRILLING COMPANY, INC. FOR PERMISSION TO EFFECT DUAL COMPLETION OF ITS MARRON WELL NO. 42, LOCATED IN THE SW/4 SW/4 OF SECTION 22, TOWNSHIP 27 NORTH, RANGE 8 WEST, NMPM, SAN JUAN COUNTY, NEW MEXICO, IN SUCH A MANNER AS TO PERMIT THE PRODUCTION OF GAS FROM THE BLANCO-MESAVERDE POOL AND THE PRODUCTION OF GAS FROM AN UNDESIGNATED DAKOTA POOL.

ORDER NO. DC-858



**ADMINISTRATIVE ORDER**  
**OF THE OIL CONSERVATION COMMISSION**

Under the provisions of Rule 112-A (c) R & G Drilling Company, Inc. made application to the New Mexico Oil Conservation Commission on November 17, 1959, for permission to dually complete its Marron Well No. 42, located in the SW/4 SW/4 of Section 22, Township 27 North, Range 8 West, NMPM, San Juan County, New Mexico, in such a manner as to permit the production of gas from the Blanco-Mesaverde Pool and the production of gas from an undesignated Dakota Pool.

Now, on this 20th day of November, 1959, the Secretary-Director finds:

- (1) That application has been duly filed under the provisions of Sub-section 'c' of Rule 112-A of the Commission's Rules and Regulations;
- (2) That satisfactory information has been provided that all operators of offset acreage have been duly notified; and
- (3) That no objections have been received within the waiting period as prescribed by said rule.
- (4) That the proposed dual completion will not cause waste nor impair correlative rights.
- (5) That the mechanics of the proposed dual completion are feasible and consonant with good conservation practices.

**IT IS THEREFORE ORDERED:**

That the applicant herein, R & G Drilling Company, Inc. be and the same is hereby authorized to dually complete its Marron Well No. 42 located in the SW/4 SW/4 of Section 22, Township 27 North, Range 8 West, NMPM, San Juan County, New Mexico, in such a manner as to permit the production of gas from the Blanco-Mesaverde Pool and the production of gas from an undesignated Dakota Pool through the casing-tubing annulus and the tubing respectively.

**PROVIDED HOWEVER,** That applicant shall complete, operate, and produce said well in accordance with the provisions of Section V, Rule 112-A, as amended by Order R-1214.

THE UNITED STATES OF AMERICA  
DO hereby certify that  
the within and foregoing is a true and correct  
copy of the original as the same appears  
in the records of the Department of the Interior,  
Bureau of Land Management, Washington, D.C.  
in accordance with the provisions of the  
Act of March 3, 1879, Chapter 25,  
Section 3201, and the Act of March 3, 1879,  
Chapter 25, Section 3202.

WITNESSED my hand and the seal of the  
Department of the Interior at Washington, D.C.  
this 1st day of January, 1901.

Under the provisions of the Act of March 3, 1879,  
Chapter 25, Section 3201, and the Act of March 3, 1879,  
Chapter 25, Section 3202, the following land is hereby  
certified to be a part of the public domain of the  
United States, and is hereby reserved for the use and  
benefit of the people of the United States.

And the Secretary of the Interior is hereby authorized  
to make such further orders and regulations as may be  
necessary to carry out the purposes of this Act.

IN WITNESS WHEREOF, the Secretary of the Interior  
has hereunto set his hand and the seal of the  
Department of the Interior at Washington, D.C.  
this 1st day of January, 1901.

(3) That the land is hereby reserved for the use and  
benefit of the people of the United States.

(4) That the land is hereby reserved for the use and  
benefit of the people of the United States.

(5) That the land is hereby reserved for the use and  
benefit of the people of the United States.

(6) That the land is hereby reserved for the use and  
benefit of the people of the United States.

WITNESSED my hand and the seal of the  
Department of the Interior at Washington, D.C.  
this 1st day of January, 1901.

Under the provisions of the Act of March 3, 1879,  
Chapter 25, Section 3201, and the Act of March 3, 1879,  
Chapter 25, Section 3202, the following land is hereby  
certified to be a part of the public domain of the  
United States, and is hereby reserved for the use and  
benefit of the people of the United States.

IN WITNESS WHEREOF, the Secretary of the Interior  
has hereunto set his hand and the seal of the  
Department of the Interior at Washington, D.C.  
this 1st day of January, 1901.

PROVIDED FURTHER, That applicant shall take packer-leakage tests upon completion and annually thereafter during the Annual Deliverability Test Period for the Dakota Zone, or as directed by the Secretary-Director of the Commission.

IT IS FURTHER ORDERED: That jurisdiction of this cause is hereby retained by the Commission for such further order or orders as may seem necessary or convenient for the prevention of waste and/or protection of correlative rights; upon failure of applicant to comply with any requirement of this order after proper notice and hearing the Commission may terminate the authority hereby granted and require applicant or its successors and assigns to limit its activities to regular single-zone production in the interests of conservation.

DONE at Santa Fe, New Mexico, on the day and year hereinabove designated.

STATE OF NEW MEXICO  
OIL CONSERVATION COMMISSION

A. L. PORTER, Jr.,  
Secretary-Director

S E A L

1. The first part of the document is a letter from the President of the United States to the Congress, dated January 3, 1862. It is a very important document, as it contains the President's views on the state of the Union and the progress of the war.

2. The second part of the document is a report from the Secretary of the War Department, dated January 10, 1862. It contains a detailed account of the military operations of the Army during the year 1861, and a statement of the condition of the Army at the beginning and end of the year.

3. The third part of the document is a report from the Secretary of the Navy Department, dated January 10, 1862. It contains a detailed account of the naval operations of the Navy during the year 1861, and a statement of the condition of the Navy at the beginning and end of the year.

4. The fourth part of the document is a report from the Secretary of the Department of the Interior, dated January 10, 1862. It contains a detailed account of the operations of the Department during the year 1861, and a statement of the condition of the Department at the beginning and end of the year.

5. The fifth part of the document is a report from the Secretary of the Department of the Treasury, dated January 10, 1862. It contains a detailed account of the operations of the Department during the year 1861, and a statement of the condition of the Department at the beginning and end of the year.